

ពិធីការបើកឡើងវិញសម្រាប់រោងភាពយន្តបើកចូល

បច្ចុប្បន្នភាពថ្មីៗ

9/17/20៖ ពិធីការត្រូវបានពង្រីកដើម្បីដោះស្រាយពីរោងភាពយន្តបើកចូលពាក់កណ្តាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្នដោយមានផ្នែកមួយនៅចុងបញ្ចប់សម្រាប់រោងភាពយន្តទាំងនេះជាពិសេស។ ព្រឹត្តិការណ៍បើកចូលផ្ទាល់ (ឧ. ការប្រគំតន្ត្រី ការសម្តែងផ្ទាល់មិនត្រូវបានអនុញ្ញាតឡើយ។ បាន ផ្តល់ការបញ្ជាក់ទាក់ទងនឹងការផ្តល់ម្ហូបអាហារ។ បុគ្គលម្នាក់ៗត្រូវតែស្ថិតនៅក្នុង ឬលើឃានយន្ត របស់ ខ្លួន។ រថយន្តដែលអាចបំប្លែងបាន អាចទម្លាក់ដំបូលរបស់ខ្លួន ហើយអ្នកទស្សនាអាចអង្គុយ នៅផ្នែកខាងក្រៅនៃឃានយន្តរបស់ខ្លួន (ឧ. ឃ្លុបក្រោយនៃរថយន្តប្រភេទភីកអាប់)។

ពិធីការនេះអនុវត្តទាំងលើអាជីវកម្ម និងប្រតិបត្តិការរោងភាពយន្តបើកចូលថ្មីៗ។ ប្រតិបត្តិការភាពយន្តបើកចូល ទាំងអស់ ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និងការបណ្តុះបណ្តាលគ្រប់គ្រាន់ដើម្បីឆ្លើយតប តាមសេចក្តីតម្រូវនៃការរក្សាកំលាំងកាយ រចាមុខ និងអនាម័យទាំងអស់។ ទីកន្លែងដែលមានកម្លាំងពលកម្ម បន្ទប់ទឹក និងទីកន្លែងចំណីអាហារដែលបានបង្កើតរួចជាស្រេច គឺអាចឆ្លើយតបតាមសេចក្តីតម្រូវសុវត្ថិភាព កាន់តែងាយស្រួល។ សេចក្តីតម្រូវដែលជាក់លាក់ចំពោះប្រតិបត្តិការបើកចូលថ្មីៗដែលកំពុងត្រូវបានរៀបចំនៅក្នុង ចំណុចឃានយន្ត និងទីកន្លែងផ្សេងៗទៀតដែលមិនមានអាជីវកម្មភាពយន្តបើកចូលពីមុនមក គឺត្រូវបានរៀបរាប់ នៅចុងបញ្ចប់នៃពិធីការនេះ។

ប្រតិបត្តិការភាពយន្តបើកចូល ត្រូវតែស្ថិតក្រោមការគ្រប់គ្រងដោយនិយោជកតែម្នាក់ដែលទទួលបន្ទុកលើ ទីកន្លែងនោះ ដែលនឹងទទួលខុសត្រូវលើការបណ្តុះបណ្តាលជាបន្តនិងការត្រួតពិនិត្យបុគ្គលិកទាំងអស់ ការផ្តល់ បរិក្ខារនិងសម្ភារដែលចាំបាច់ទាំងអស់ ការត្រួតពិនិត្យការអនុវត្តតាមវិធានការណ៍សុវត្ថិភាពទាំងអស់ក្នុងអំឡុងពេល កំពុងដាក់បង្ហាញណាមួយនិងការទទួលបានការអនុញ្ញាតពីមន្ត្រីរៀបចំតំបន់តាមមូលដ្ឋាន និងមន្ត្រីក្រុង បើចាំបាច់។

ព្រឹត្តិការណ៍បើកចូលផ្ទាល់ (ឧ. ការប្រគំតន្ត្រី ការសម្តែងផ្ទាល់) មិនត្រូវបានអនុញ្ញាតនៅពេលនេះឡើយ។ រោងភាពយន្ត បើកចូល អាចបញ្ចាំងខ្លឹមសារដែលបានស្រ្តីមផ្ទាល់ ដែលត្រូវបានថតនៅកន្លែងផ្សេង ដរាបណាការថតគោរពតាម សេចក្តីតម្រូវដែលបានរៀបរាប់យ៉ាងលម្អិតនៅក្នុងឧបសម្ព័ន្ធ ១។

សេវាកម្មម្ហូបអាហារទាំងឡាយ ត្រូវតែមកពីភោជនីយដ្ឋានដែលមានអាជ្ញាប័ណ្ណនៅនឹងកន្លែង តូបលក់អាហារសម្រន់ ដែលបានអនុញ្ញាត ឬម្ហូបអាហារដែលបានរចនាជាមុនពីទីផ្សារដែលបានអនុញ្ញាតដោយអង្គការសុខភាពសុខភាពសាធារណៈ។ គេអាចទិញ និងមកយកម្ហូបអាហារនៅនឹងកន្លែង ឬបញ្ជាទិញតាមរយៈសេវាដឹកជញ្ជូនភាគីទីបី និងដឹកជញ្ជូនទៅ ដល់ឃានយន្តរបស់អតិថិជន។ ទីកន្លែងម្ហូបអាហារទាំងនេះ ត្រូវតែគោរពតាមពិធីការបើកឡើងវិញនៃភោជនីយដ្ឋាន និង/ឬសេវាកម្មម្ហូបអាហារជាធរមាន។ អ្នកចូលរួមអាចយកម្ហូបអាហាររបស់ខ្លួនមកបាន។ តូបលក់អាហារសម្រន់ បណ្តោះអាសន្ន និងទីកន្លែងម្ហូបអាហារផ្សេងទៀត (ឧ. ម្ហូបអាហារដែលបានផ្គត់ផ្គង់ រថយន្តលក់ម្ហូបអាហារ រទេះលក់ម្ហូបអាហារ) មិនត្រូវបានអនុញ្ញាតទេ។

នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles កំពុងអនុវត្តវិធីសាស្ត្រតាមដំណាក់កាល ដែលបានគាំទ្រ ដោយវិទ្យាសាស្ត្រ និងជំនាញការសុខភាពសាធារណៈ ដើម្បីអនុញ្ញាតឱ្យអាជីវកម្មលក់រាយបើកទ្វារឡើងវិញដោយ សុវត្ថិភាព។ សេចក្តីតម្រូវខាងក្រោមគឺជាកំលាំងសម្រាប់រោងភាពយន្តបើកចូល ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរ ការឡើងវិញក្រោមសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាល។ បន្ថែមលើលក្ខខណ្ឌដែលបានដាក់ចុះទៅលើអាជីវកម្ម ទាំងនេះដោយមន្ត្រីសុខាភិបាលសាធារណៈរដ្ឋ អាជីវកម្មភាពយន្តបើកចូលក៏ត្រូវអនុវត្តតាមលក្ខខណ្ឌដែលបាន ចែងនៅក្នុងបញ្ជីត្រួតពិនិត្យសម្រាប់រោងភាពយន្តបើកចូល (Checklist for Drive-in Movie Theaters) នេះផងដែរ។

សូមកត់សម្គាល់៖ ឯកសារនេះអាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាព នៅពេលដែលមានព័ត៌មាន និងធនធានបន្ថែម ដូច្នេះសូមប្រាកដថាពិនិត្យមើលគេហទំព័រ LA County <http://www.ph.lacounty.gov/media/Coronavirus/> ជាប្រចាំ សម្រាប់បច្ចុប្បន្នភាពផ្សេងៗទៅលើឯកសារនេះ។

បញ្ជីត្រួតពិនិត្យនេះគ្របដណ្តប់៖

- (1) គោលការណ៍ និងការអនុវត្តនៅកន្លែងធ្វើការដើម្បីការពារសុខភាពបុគ្គលិក
- (2) វិធានការណ៍ដើម្បីធានាបាននូវការរក្សាកំលាតរាងកាយ
- (3) វិធានការណ៍ដើម្បីធានាបាននូវការគ្រប់គ្រងការឆ្លងជំងឺ
- (4) ការទំនាក់ទំនងជាមួយបុគ្គលិក និងសាធារណជន
- (5) វិធានការណ៍ដើម្បីធានាបាននូវការប្រើប្រាស់សេវាកម្មសំខាន់ៗដោយស្មើភាព។

ចំណុចសំខាន់ៗទាំងប្រាំនេះ ត្រូវតែបានដោះស្រាយ ស្របពេលដែលទីកន្លែងរបស់អ្នកបង្កើតពិធីការបើកឡើងវិញ ណាមួយ។

អាជីវកម្មទាំងអស់ដែលត្រូវបានគ្របដណ្តប់ដោយការណែនាំនេះ ត្រូវតែដាក់ចុះនូវវិធានការណ៍ ដែលអាចអនុវត្តបានទាំងអស់ ដែលមានរាយនៅខាងក្រោម និងត្រូវត្រៀមខ្លួនដើម្បីពន្យល់ ពីមូលហេតុនៃវិធានការណ៍ណាមួយដែលមិនត្រូវបានអនុវត្ត គឺមិនអាចអនុវត្តបានសម្រាប់អាជីវកម្ម។

ឈ្មោះអាជីវកម្ម:

អាសយដ្ឋានទីកន្លែង:

កាលបរិច្ឆេទចុះផ្សាយ:

កំណត់សម្គាល់: នៅក្នុងការណែនាំនេះ ពាក្យ "រថយន្ត" ត្រូវបានប្រើដើម្បីចង្អុលបង្ហាញពីរថយន្ត រថយន្តដឹកទំនិញ រថយន្តកាម្មងតូចៗ រថយន្តបោះគង់ ឬយានយន្តផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនឯកជន។ ទីកន្លែងអាចដាក់កម្រិតលើប្រភេទ ឬទំហំនៃយានយន្តដែលត្រូវបានអនុញ្ញាត តាមការចាំបាច់។

A. គោលការណ៍ និងការអនុវត្តនៅកន្លែងធ្វើការដើម្បីការពារសុខភាពបុគ្គលិក (គូសផឹកទាំងអស់ដែលអនុវត្ត សម្រាប់ទីកន្លែង)

- មនុស្សគ្រប់គ្នាដែលអាចបំពេញកិច្ចការរបស់ខ្លួនពីផ្ទះ ត្រូវបានណែនាំឱ្យធ្វើដូច្នោះ។
- បុគ្គលិកងាយរងគ្រោះ (អ្នកដែលមានអាយុលើ 65 ឆ្នាំ អ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ) ត្រូវបានកំណត់ឱ្យធ្វើ ការងារដែលអាចធ្វើបានពីផ្ទះនៅគ្រប់ពេលដែលអាចធ្វើទៅបាន។
- បុគ្គលិកទាំងអស់ (រាប់បញ្ចូលទាំងបុគ្គលិកទទួលប្រាក់ឈ្នួល អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្ត ត្រូវបានសំដៅជារួមថា "បុគ្គលិក") ត្រូវបានប្រាប់ថា កុំមកធ្វើការបើសិនជាលើ ឬបើសិនជាពួកគេបានប៉ះពាល់ជាមួយបុគ្គលដែលមាន ជំងឺ COVID-19។ បុគ្គលិកយល់និងអនុវត្តតាមការណែនាំរបស់ DPH សម្រាប់ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងការនៅដាច់ពីគេ បើសិនជាអាចអនុវត្តបាន។ គោលការណ៍សុំច្បាប់ឈប់សម្រាកនៅកន្លែងធ្វើការ ត្រូវបាន ពិនិត្យឡើងវិញ និងបានកែប្រែដើម្បីធានាថាបុគ្គលិកមិនត្រូវបានពិន័យនៅពេលពួកគេស្ថិតនៅផ្ទះដោយសារ ជំងឺ។
 - បុគ្គលិកបានទទួលព័ត៌មានអំពីអត្ថប្រយោជន៍នៃការសុំច្បាប់ឈប់សម្រាកដែលឧបត្ថម្ភដោយនិយោជក ឬរដ្ឋាភិបាលដែលបុគ្គលិកអាចនឹងមានសិទ្ធិទទួល ដែលនឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលផ្នែកហិរញ្ញ វត្ថុក្នុងការស្ថិតនៅផ្ទះ។ មើលព័ត៌មានបន្ថែមស្តីពី **កម្មវិធី** រដ្ឋាភិបាលដែលគាំទ្រការសុំច្បាប់ឈប់សម្រាកលើ នឹងសំណងបុគ្គលិកសម្រាប់ជំងឺ COVID-19 ដោយរាប់បញ្ចូលទាំងសិទ្ធិសុំច្បាប់ឈប់សម្រាកលើរបស់បុគ្គលិក ក្រោម **ច្បាប់ស្តីពីការឆ្លើយតបនឹងមេរោគកូរ៉ូណាដោយយកគ្រួសារជាអាទិភាព (Families First Coronavirus Response Act)** និងសិទ្ធិរបស់បុគ្គលិកដើម្បីទទួលអត្ថប្រយោជន៍សំណងបុគ្គលិក និងការសន្និដ្ឋាននៃភាព ទាក់ទងនឹងការងាររបស់ជំងឺ COVID-19 ដែលកើតឡើងចន្លោះថ្ងៃទី 19 ខែមីនា និងថ្ងៃទី 5 ខែកក្កដា ដោយអនុលោមតាម **បទបញ្ជាប្រតិបត្តិលេខ N-62-20** របស់អភិបាលរដ្ឋ។
- ដំណើរការការងារត្រូវបានកែទម្រង់ឡើងវិញទៅតាមកម្រិតដែលអាចធ្វើបាន ដើម្បីបង្កើនឱកាសសម្រាប់ឱ្យ

បុគ្គលិកធ្វើការងារពីផ្ទះ។

- បន្ទាប់ពីទទួលព័ត៌មានថាមានបុគ្គលិកម្នាក់ ឬច្រើននាក់ធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញាដូចគ្នា ជាមួយជំងឺ COVID-19 (ករណី) និយោជកមានផែនការដើម្បីឱ្យករណីដាក់ខ្លួនឱ្យដាច់ដោយឡែកនៅផ្ទះ និងតម្រូវឱ្យដាក់ខ្លួននៅដាច់ពីគ្រួសារសម្រាប់បុគ្គលិកទាំងអស់ដែលបានប៉ះពាល់ជាមួយករណីនៅកន្លែងធ្វើការ។ ផែនការរបស់និយោជកគួរពិចារណាអំពីពិធីការសម្រាប់បុគ្គលិកដែលបាននៅដាច់ពីគេទាំងអស់ឱ្យទទួលបានឬធ្វើតេស្តរកជំងឺ COVID-19 ដើម្បីកំណត់ថាមានការប៉ះពាល់នៅកន្លែងធ្វើការបន្ថែម ដែលអាចតម្រូវឱ្យមានវិធានការណ៍គ្រប់គ្រងជំងឺ COVID-19 បន្ថែមប្រសិនបើ មើលការណែនាំសុខភាពសាធារណៈនៅក្នុងការឆ្លើយតបនឹងជំងឺ COVID-19 នៅក្នុងកន្លែងធ្វើការ។

ការត្រួតពិនិត្យបុគ្គលិក ត្រូវបានធ្វើឡើងមុនពេលបុគ្គលិកអាចនឹងចូលមកកាន់កន្លែងធ្វើការ។ ការត្រួតពិនិត្យត្រូវតែរាប់បញ្ចូលការពិនិត្យទាក់ទងនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម និងអាការ្យគ្រុនក្តៅឬគ្រុនរងា និងថាបុគ្គលិកបានប៉ះពាល់ជាមួយបុគ្គលដែលត្រូវបានគេដឹងថាបានឆ្លងជំងឺ COVID-19 ក្នុងរយៈពេល 14 ថ្ងៃចុងក្រោយប្រក្រតី។ ការត្រួតពិនិត្យទាំងនេះអាចធ្វើបានពីចម្ងាយ ឬដោយផ្ទាល់នៅពេលបុគ្គលិកមក ដល់។ ការពិនិត្យសិក្ខាសាស្ត្រគួរតែធ្វើឡើងនៅកន្លែងធ្វើការផងដែរ បើសិនជាអាចធ្វើបាន។

- នៅក្នុងករណីដែលរកឃើញមាន 3 ករណីឬច្រើនជាងនេះនៅកន្លែងធ្វើការក្នុងរយៈពេល 14 ថ្ងៃនោះនិយោជកគួររាយការណ៍ពីចម្លើយនេះទៅនាយកដ្ឋានសុខភាពសាធារណៈតាមរយៈលេខ (888) 397-3993 ឬ (213) 240-7821។ បើសិនជាចម្លើយត្រូវបានរកឃើញនៅកន្លែងការងារ នាយកដ្ឋានសុខភាពសាធារណៈនឹងចាប់ផ្តើមការឆ្លើយតបនិងការឆ្លងជាចម្លើយដែលរួមមានការផ្តល់ការណែនាំ និងអនុសាសន៍អំពីការគ្រប់គ្រងការឆ្លងជំងឺ ការគាំទ្របច្ចេកទេស និងវិធានការណ៍គ្រប់គ្រងដែលជាក់លាក់តាមតំបន់។ អ្នកគ្រប់គ្រងករណីសុខភាពសាធារណៈនឹងត្រូវបានចាត់តាំងសម្រាប់ធ្វើការស៊ើបអង្កេតលើចម្លើយនេះដើម្បីជួយដឹកនាំការឆ្លើយតបនៅទីកន្លែង។

បុគ្គលិកដែលមានការប៉ះពាល់ជាមួយអ្នកដទៃទទួលបានរបាំងមុខសមស្របដែលគ្របច្រមុះ និងមាត់ដោយឥតគិតថ្លៃ។ បុគ្គលិកត្រូវពាក់របាំងមុខនេះគ្រប់ពេលវេលាក្នុងអំឡុងថ្ងៃធ្វើការ នៅពេលប៉ះពាល់ឬទំនងជាប៉ះពាល់ជាមួយអ្នកដទៃ។ បុគ្គលិកដែលត្រូវបានណែនាំដោយអ្នកផ្តល់សេវាវេជ្ជសាស្ត្ររបស់ខ្លួនថាពួកគេមិនគួរពាក់របាំង មុខ គួរពាក់សន្ទះបាំងមុខដែលមានក្រណាត់រ៉ែតែម្តងគ្រោម ដើម្បីអនុលោមតាមបទបញ្ជារបស់រដ្ឋ ដរាបណាស្ថានភាពសុខភាពរបស់ពួកគេអនុញ្ញាតឱ្យធ្វើដូច្នោះ។ ក្រណាត់ដែលមានទម្រង់រឹតតឹងខាងក្រោមចង្កាគឺជាការល្អ។ មិនគួរប្រើម៉ាស់ដែលមានរាងមួយផ្លូវឡើយ។ បុគ្គលិកមិនចាំបាច់ពាក់ក្រណាត់បាំងមុខពេលន ម្នាក់ឯង នៅក្នុងការិយាល័យឯកជន ឬបន្ទប់តូចដែលមានរបាំងវិញការពារខ្លួនជាងកម្ពស់បុគ្គលិកនៅពេលឈរនោះទេ។

- បុគ្គលិកត្រូវបានណែនាំឱ្យបោកកក់ឬផ្លាស់ប្តូររបាំងមុខរបស់ខ្លួនជារៀងរាល់ថ្ងៃ។
- ស្ថានីយការងារ ឬទីកន្លែងធ្វើការទាំងអស់ត្រូវបានបំបែកពីគ្នាយ៉ាងតិចប្រាំមួយហ្វីត។
- បន្ទប់លក់សំបុត្រ ទីកន្លែងលក់ម្ហូបអាហារ បន្ទប់សម្រាករបស់បុគ្គលិក បន្ទប់ទឹក និងទីកន្លែងទូទៅផ្សេងទៀតត្រូវបានសម្លាប់មេរោគជាញឹកញាប់ទៅតាមកាលវិភាគដូចខាងក្រោម៖
 - បន្ទប់លក់សំបុត្រ _____
 - ទីកន្លែងលក់អាហារសម្រន់ _____
 - បន្ទប់សម្រាក _____
 - បន្ទប់ទឹក _____
 - ផ្សេងទៀត _____
- ការសម្រាកត្រូវបានកំណត់ដាច់ពីគ្នាដើម្បីប្រាកដថាបុគ្គលិកអាចរក្សាកំលាំងប្រាំមួយ (6) ហ្វីតពីគ្នានៅក្នុងបន្ទប់សម្រាកនៅគ្រប់ពេលវេលា។
- បុគ្គលិកត្រូវបានហាមឃាត់មិនឱ្យបរិភោគ ឬផឹកនៅកន្លែងណាមួយនៅក្នុងកន្លែងធ្វើការក្រៅពីទីកន្លែងសម្រាកដែលបានកំណត់ឡើយ។
- សារធាតុសម្លាប់មេរោគ និងការផ្គត់ផ្គង់ដែលពាក់ព័ន្ធគឺមានសម្រាប់ឱ្យបុគ្គលិកនៅទីតាំងដូចខាងក្រោម៖

- ទឹកអនាម័យលាងដៃដែលមានប្រសិទ្ធភាពប្រឆាំងជំងឺ COVID-19 គឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

- បុគ្គលិកត្រូវបានអនុញ្ញាតឱ្យសម្រាកឱ្យបានញឹកញាប់ដើម្បីលាងដៃរបស់ខ្លួន។
- ច្បាប់ចម្លងនៃពិធីការនេះត្រូវបានចែកចាយទៅបុគ្គលិកនីមួយៗ។
- កម្មករនីមួយៗ ត្រូវបានកំណត់ឧបករណ៍ផ្ទាល់ខ្លួន បរិក្ខារ និងលំហធ្វើការដែលបានកំណត់។ ការប្រើប្រាស់រួមគ្នានូវវត្ថុដែលបានប៉ះពាល់ ត្រូវបានកាត់បន្ថយ ឬលុបបំបាត់។
- គោលការណ៍ទាំងអស់ដែលបានពិពណ៌នានៅក្នុងបញ្ជីត្រួតពិនិត្យនេះក្រៅពីគោលការណ៍ដែលទាក់ទងនឹងលក្ខខណ្ឌការងារ ត្រូវបានអនុវត្តទៅលើបុគ្គលិកដឹកជញ្ជូន និងក្រុមហ៊ុនផ្សេងៗទៀតដែលអាចស្ថិតនៅទីតាំង នោះក្នុងនាមជាភាគីទីបី។
- ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

B. វិធានការណ៍ដើម្បីធានាបាននូវការរក្សាគុណភាព

- ប្រព័ន្ធប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់ និងមិនប៉ះត្រូវបានអនុវត្តនៅកន្លែងដែលអាចធ្វើបាន។ ការកក់និងការបង់ប្រាក់អាចធ្វើឡើងជាមុនតាមអនឡាញ ឬតាមទូរសព្ទ។
- ឃានយន្តត្រូវតែឃ្លាតពីគ្នាប្រាំមួយហ្វីត និងមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សនៅខាងក្រៅឃានយន្តឡើយ។ ទិដ្ឋភាពណាមួយសម្រាប់ទស្សនានៅរោងភាពយន្តបើកចូល ត្រូវបានដាក់កម្រិតត្រឹមត្រូវកន្លែងដែលផ្លោះមួយ ឬត្រូវបានរៀបចំឡើងវិញដើម្បីធានាបាននូវការរក្សាគុណភាពសមស្របរវាងឃានយន្ត។
- ឃានយន្តនីមួយៗត្រូវបានដាក់កម្រិតឱ្យមានផ្ទុកតែសមាជិកនៃគ្រួសារតែមួយ ដែលបានប៉ះពាល់ជិតស្និទ្ធជាមួយគ្នារួចទៅហើយ។ បើសិនជាមិនប្រើប្រាស់បន្ទប់ទឹក ឬរកទិញអាហារសម្រន់ អតិថិជនត្រូវតែស្ថិតនៅក្នុងឃានយន្តរបស់ខ្លួន។ អតិថិជនមិនអាចអង្គុយនៅខាងក្រៅឃានយន្តរបស់ខ្លួន ឬ ដើម្បីមើលភាពយន្តបើកចូលនៅជិតឃានយន្តរបស់ខ្លួនបានទេ។
- រថយន្តដែលចូលត្រូវបានហាមឃាត់មិនឱ្យលើសពីចំណុះអតិបរមារបស់ខ្លួន។
- បុគ្គលម្នាក់ៗត្រូវតែស្ថិតនៅក្នុង ឬនៅលើឃានយន្តរបស់ខ្លួន។ រថយន្តដែលអាចបំប្លែងបានអាចទម្លាក់ដំបូលរបស់ខ្លួន ហើយអ្នកទស្សនាអាចអង្គុយនៅផ្នែកខាងក្រៅនៃឃានយន្តរបស់ខ្លួនដូចជាឃ្លុបក្រោយនៃរថយន្តភិកអាប៊ែរដើម។
- បុគ្គលិកដែលពាក់ក្រណាត់បាំងមុខ ត្រូវបានដាក់ឱ្យប្រចាំការដោយឃ្លាតពីអតិថិជនផ្ទាល់ប្រាំមួយហ្វីត ដើម្បីបើកទិដ្ឋភាពណា។
- សន្តិសុខសម្រាប់កុមារ កន្លែងពិចារិក និងទីកន្លែងសម្រាប់ការកម្សាន្តរបស់មនុស្សធំ ដើម្បីមើលមុនពេលចាក់បញ្ចាំង ត្រូវបានបិទ។ អ្នកទស្សនាមិនត្រូវប្រើកន្លែងអង្គុយនៅខាងក្រៅអគារឡើយ ហើយត្រូវតែស្ថិតនៅក្នុងរថ ឃានយន្ត។ គេត្រូវតែបិទកន្លែងអង្គុយនៅខាងក្រៅអគារទាំងឡាយដែលស្ថិតក្នុងចម្ងាយ 100 ហ្វីតពីទីកន្លែងទស្សនាមួយម៉ោងមុនពេលម៉ោងចាក់បញ្ចាំង។
- បុគ្គលដែលពាក់ក្រណាត់បាំងមុខ ត្រូវបានដាក់ឱ្យប្រចាំការនៅច្រកចូលទៅកាន់កន្លែងលក់អាហារសម្រន់ និងបន្ទប់ទឹកដោយស្ថិតនៅកំលាតប្រាំមួយហ្វីតពីគ្នា និងពីអតិថិជនដែលនៅជិតបំផុត ដើម្បីធានាបាននូវការរក្សាគុណភាព 6 ហ្វីតនៅក្នុងផ្លូវ និងនៅក្នុងទីកន្លែង។
- ប្រតិបត្តិការលក់អាហារសម្រន់ដែលជាផ្នែកនៃរោងភាពយន្តបើកចូលអចិន្ត្រៃយ៍ ត្រូវបានរៀបចំឡើងវិញដើម្បីអនុញ្ញាតឱ្យមានការរក្សាគុណភាពរាងកាយ។
 - បើអាចធ្វើបាន ការបញ្ជាទិញជាមុន និងការបង់ប្រាក់តាមបែបអេឡិចត្រូនិកនៅតាមម៉ោងដែលបានកំណត់សម្រាប់ទៅយក គឺត្រូវបានផ្តល់ជូន។
 - បើសិនជាអតិថិជនត្រូវបានអនុញ្ញាតឱ្យបញ្ជាទិញ និងទៅយកនៅតូបលក់អាហារសម្រន់ ពួកគេទទួលបានម៉ឺនុយ (បានបិទផ្សាយ ឬក្រដាសចែកសម្រាប់ប្រើតែម្តង) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការបញ្ជាទិញ ហើយការបញ្ជាទិញទំនិញ ត្រូវបានប្រមូល រថខ្ទប់ និងយកដោយអតិថិជនក្នុងរយៈពេល 15 នាទីបន្ទាប់ពីបញ្ជាទិញនៅ នឹងកន្លែង។ អតិថិជនដែលរង់ចាំទំនិញ មិនអាចប្រមូលផ្តុំនៅកន្លែងលក់

អាហារសម្រន់បានទេ? ពួកគេអាចរង់ចាំ ដោយរក្សាកំលាំងយ៉ាងតិច 6 ប្រាំពីរក្នុង នៅឆ្ងាយពីកន្លែងលក់
អាហារសម្រន់ ឬក្រុមប្រឹក្សាទៅវេលាថយចុះរបស់ខ្លួនវិញ រួចមកម្តងទៀតនៅម៉ោងដែលបានកំណត់ដើម្បីយក
ការបញ្ជាទិញរបស់ខ្លួន។

- បើសិនជាអតិថិជនចាំបាច់ត្រូវតម្រង់ជួរដើម្បីធ្វើការបញ្ជាទិញ ឬយកម្ហូប បង់ស្តិតឬការសម្គាល់ផ្សេង
ទៀតបញ្ជាក់ពីកន្លែងចាប់ផ្តើមសម្រាប់អតិថិជនដែលមកដល់ដើម្បីយកទំនិញ និងកំលាំង 6 ប្រាំសម្រាប់
អតិថិជនដែលមក ក្រោយទៀត ដែលចូលតម្រង់ជួរ។
- មិនអនុញ្ញាតឱ្យកុមារអាយុក្រោម 12 ឆ្នាំចូលទៅកន្លែងលក់អាហារសម្រន់ ឬបន្ទប់ទឹកតែម្នាក់ឯងឡើយ។
- មិនអនុញ្ញាតឱ្យមានមនុស្សធំច្រើនជាងពីរនាក់ក្នុងមួយយានយន្ត ដើម្បីមកយកការបញ្ជាទិញម្ហូប
អាហារឡើយ។ បើសិនជាមនុស្សធំម្នាក់កំពុងមកយកការបញ្ជាទិញ ពួកគេអាចមានកុមារម្នាក់មក
ជាមួយ។
- គូបលក់អាហារសម្រន់ ត្រូវបានបិទសម្រាប់ការបញ្ជាទិញថ្មីយ៉ាងតិច 30 នាទីមុនពេលការ
បញ្ជា ភាពយន្តចប់។
- បន្ទប់ទឹកត្រូវបានរៀបចំឡើងវិញ ហើយចំនួនមនុស្សត្រូវបានដាក់កម្រិតដើម្បីឱ្យអាចរក្សាកំលាំង 6
ប្រាំពីរក្នុងបានគ្រប់ពេលវេលា។ សេចក្តីតម្រូវ 6 ប្រាំនេះអនុវត្តគ្រប់ករណីទាំងអស់ លើកលែងតែ
បុគ្គលដែលទៅជាមួយសមាជិកគ្រួសាររបស់ខ្លួន ដែលត្រូវការជំនួយ (ឧ. កុមារ ឬបុគ្គលដែលពិការ)។
- បើសិនជាអតិថិជនចាំបាច់ត្រូវការតម្រង់ជួរដើម្បីចូលទៅក្នុងបន្ទប់ទឹក បង់ស្តិតឬការសម្គាល់ផ្សេងទៀត
បញ្ជាក់ពីកន្លែងចាប់ផ្តើមសម្រាប់អតិថិជនដែលមកដល់ និងកំលាំង 6 ប្រាំសម្រាប់អតិថិជនដែលមក
ក្រោយទៀត ដែលចូលតម្រង់ជួរ។
- បុគ្គលិកត្រូវបានណែនាំឱ្យរក្សាកំលាំងយ៉ាងតិច 6 ប្រាំពីរអតិថិជន និងពីរបុគ្គលិកដូចគ្នានៅកន្លែងបញ្ជាទិញ
អាហារសម្រន់ កន្លែងទៅយក និងកន្លែងបង់ប្រាក់។ បុគ្គលិកអាចមកជិតជាបណ្តោះអាសន្ន នៅពេលចាំបាច់
ដើម្បីទទួលយកការបង់ប្រាក់ បញ្ជូនទំនិញឬសេវាកម្ម ឬទៅតាមការចាំបាច់។
- លក្ខណៈពិសេសពីរ ត្រូវបានលុបបំបាត់ ហើយម៉ោងបញ្ជាទិញត្រូវបានដាក់កម្រិត ឬផ្លាស់វេនដើម្បីចៀសវាងការ
ចាំបាច់ក្នុងការសម្រាក និងទប់ស្កាត់ការកកកុញខ្លាំងនៅចន្លោះការបញ្ជាទិញ។
- សន្តិសុខ និង/ឬបុគ្គលិកជាច្រើនត្រូវបានចាត់តាំងដើម្បីធ្វើឱ្យប្រាកដថាបុគ្គលិក និងអតិថិជនគោរពតាម
សេចក្តីតម្រូវទាំងអស់។

C. វិធានការណ៍ដើម្បីគ្រប់គ្រងការឆ្លងជំងឺ

- ប្រព័ន្ធ HVAC នៅក្នុងបន្ទប់លក់សំបុត្របិទជិត និងកន្លែងលក់អាហារសម្រន់ និងបន្ទប់ទឹក
គឺមានសភាពល្អ ដំណើរការធម្មតា។ ទៅតាមកម្រិតអតិបរមាដែលអាចធ្វើបាន ខ្យល់ចេញចូល
ត្រូវបានបង្កើន។ ពិចារណាដំឡើងម៉ាស៊ីនសម្អាតខ្យល់មានប្រសិទ្ធភាពខ្ពស់ចល័ត ធ្វើឱ្យប្រសើរឡើងនូវ
តម្រង់ខ្យល់របស់អគារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតតាមដែលអាចធ្វើបាន និងធ្វើការកែប្រែផ្សេងទៀត
ដើម្បីបង្កើនបរិមាណខ្យល់ខាងក្រៅ និងខ្យល់ចេញចូលនៅក្នុងការិយាល័យ បន្ទប់ទទួលភ្ញៀវ និង
ទីកន្លែងផ្សេងទៀតទាំងអស់។
- ក្រដាសសំបុត្រអាចត្រូវបានទទួលដោយបុគ្គលិក ដែលស្ថិតនៅក្នុងបន្ទប់មួយ ដោយពាក់ក្រណាត់បាំងមុខ និង
ស្រោមដៃដែលប្រើហើយអាចបោះចោលបាន និងការពារដោយរបាំងសមស្រប។ សំបុត្រ ឬបង្កាន់ដៃអេឡិចត្រូនិក
អាចត្រូវបានស្តែនដោយបុគ្គលិកនៅក្នុងបន្ទប់ដែលបានការពារខាងលើ ឬដោយបុគ្គលិកស្ថិតនៅទីវាល
ដែលពាក់ក្រណាត់បាំងមុខ និងស្រោមដៃដែលប្រើហើយអាចបោះចោលបាន។
- វត្ថុនិងផ្ទៃដែលបានប៉ះពាល់ជាញឹកញាប់នៅក្នុងបន្ទប់ទឹក ក៏ដូចជាកន្លែងយកអាហារសម្រន់
និងកន្លែងបង់ ប្រាក់ (ឧ. បញ្ជី ដៃទ្វារឬដៃកាន់ ម៉ាស៊ីនអានកាតកណ្តាត) ត្រូវបានសម្អាតមេរោគ
រៀងរាល់ម៉ោងក្នុងអំឡុងម៉ោងធ្វើការដោយប្រើសារធាតុសម្អាតមេរោគដែលបានអនុញ្ញាតដោយ EPA។
- ទីកន្លែងការងារ និងអគារទាំងមូលត្រូវបានសម្អាតយ៉ាងតិចជាប្រចាំថ្ងៃ ដោយបន្ទប់ទឹក និងតំបន់/វត្ថុ
ដែលបានប៉ះពាល់ជាញឹកញាប់ ត្រូវបានសម្អាតញឹកញាប់ជាង។
- អតិថិជនដែលមកដល់ទីកន្លែងត្រូវបានរំលឹកឱ្យពាក់របាំងមុខនៅគ្រប់ពេលវេលា (លើកលែងតែពេលបរិភោគ
ឬផឹក បើសិនជាអាចធ្វើបាន) ខណៈពេលនៅក្នុងទីកន្លែង ឬនៅលើទីធ្លារនៃទីកន្លែង។ នេះអនុវត្តទៅលើ
មនុស្សធំទាំងអស់ និងកុមារដែលមានអាយុចាប់ពី 2 ឆ្នាំឡើងទៅ។ មានតែបុគ្គលដែលត្រូវបាន
ណែនាំមិនឱ្យពាក់របាំងមុខដោយអ្នកផ្តល់សេវាវេជ្ជសាស្ត្រប៉ុណ្ណោះទើបត្រូវបានលើកលែងពីការពាក់នេះ។

ដើម្បីគាំទ្រសុវត្ថិភាពបុគ្គលិករបស់អ្នកនិងភ្ញៀវផ្សេងទៀត គួរផ្តល់បំពង់មុខឱ្យភ្ញៀវដែលមកដល់ដោយគ្មានវា។

- ការត្រួតពិនិត្យរោគសញ្ញាត្រូវបានធ្វើឡើងមុនពេលភ្ញៀវអាចនឹងចូលក្នុងទឹកនៃង។ ការត្រួតពិនិត្យត្រូវតែរាប់បញ្ចូលការពិនិត្យទាក់ទងនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម និងអាការ្យគ្រុនក្តៅឬគ្រុនរងា។ ការត្រួតពិនិត្យទាំងនេះអាចធ្វើបានដោយផ្ទាល់ ឬតាមរយៈវិធីផ្សេងដូចជាការចុះឈ្មោះចូលតាមអនឡាញ ឬតាមរយៈស្លាកសញ្ញាដែលបានបិទនៅច្រកចូលទឹកនៃងដោយផ្ទៃថាភ្ញៀវដែលមានរោគសញ្ញាទាំងនេះមិនគួរចូលក្នុងទឹកនៃងឡើយ។
- អតិថិជនដែលមកដល់ទឹកនៃងជាមួយកូនៗត្រូវតែធ្វើឱ្យប្រាកដថាកុមារមិនចាកចេញពីវេយនូវបន្ទប់តែម្នាក់ឯង។ បើសិនជាកុមារចាំបាច់ត្រូវតែទៅបន្ទប់ទឹក ឬទៅជាមួយមនុស្សធំនៅកន្លែងលក់អាហារសម្រន់មនុស្សធំដែលទៅជាមួយត្រូវតែធ្វើឱ្យប្រាកដថា កុមារស្ថិតនៅជិតខ្លួន មិនប៉ះអ្នកដទៃ ឬវត្ថុណាមួយដែលមិនមែនជារបស់ពួកគេ និងពាក់ក្រណាត់បំពង់មុខ បើសិនជាគ្រប់អាយុ។
- ទឹកអនាម័យលាងដៃ ក្រដាសជូតមាត់ និងធុងសម្រាមគឺមានសម្រាប់អតិថិជននៅ ឬជិតច្រកចូលបន្ទប់ទឹក និងកន្លែងលក់អាហារសម្រន់។
- ឧបករណ៍សម្រាប់បង់ប្រាក់ ប៊ិច ស្ទីឡូ (Styluses) ទាំងអស់ត្រូវបានសម្អាតមេរោគ បន្ទាប់ពីប្រើប្រាស់ម្តងៗដោយមនុស្សផ្សេងៗគ្នា។
- ស្រេចចិត្ត - ពិពណ៌នាពីវិធានការណ៍គ្រប់គ្រងការឆ្លងជំងឺផ្សេងទៀត៖

D. វិធានការណ៍ដែលទំនាក់ទំនងជាមួយសាធារណជន

- ច្រកអនឡាញរបស់អាជីវកម្ម (គេហទំព័រ បណ្តាញសង្គម ។ល។) ណែនាំដល់អតិថិជនពីរបៀបទិញសំបុត្រតាមអនឡាញ និងគោលការណ៍ផ្សេងៗដែលទាក់ទងនឹងភស្តុតាងនៃការទិញនៅទឹកនៃង។
- ច្រកអនឡាញរបស់អាជីវកម្ម (គេហទំព័រ បណ្តាញសង្គម ។ល។) ផ្តល់ព័ត៌មានច្បាស់លាស់អំពីម៉ោងបើកដំណើរការ ការតម្រូវឱ្យប្រើបំពង់មុខ គោលការណ៍ទាក់ទងនឹងការបញ្ជាទិញជាមុន ការបង់ប្រាក់ជាមុន ការមកយកនិង/ឬការដឹកជញ្ជូនអាហារសម្រន់ និងបញ្ហាផ្សេងៗទៀត។ ច្បាប់ចម្លងនៃពិធីការនេះត្រូវបានបិទផ្សាយនៅគ្រប់ច្រកចូលសាធារណៈទាំងអស់មកក្នុងអគារ។
- ស្លាកសញ្ញាដែលអាចមើលឃើញនៅច្រកចូលក្នុងទឹកនៃង និងទឹកនៃងនានាដែលអតិថិជនតម្រង់ជួរជួនដំណឹងដល់អតិថិជនអំពីសេចក្តីតម្រូវដែលទាក់ទងនឹងការរក្សាកំលាតរាងកាយ និងការគ្រប់គ្រងការឆ្លងជំងឺ ដែលរួមមាន៖
 - ការហាមឃាត់ការប្រមូលផ្តុំ ឬការមើលនៅខាងក្រៅវេយនុ
 - លទ្ធភាពក្នុងការបញ្ជាទិញជាមុនពីតូបលក់អាហារសម្រន់៖
 - តម្រូវឱ្យប្រើក្រណាត់បំពង់មុខ នៅពេលទៅតូបលក់អាហារសម្រន់ ឬបន្ទប់ទឹក
 - តម្រូវឱ្យមនុស្សធំត្រួតពិនិត្យកូនៗរបស់ខ្លួន
 - ការអនុវត្តតាមការណែនាំរបស់បុគ្គលិកដោយគឺគោរពទាក់ទងនឹងចំណុចខាងលើ។
- សេចក្តីប្រកាសលើអេក្រង់មុនពេលចាក់បញ្ចាំង ត្រូវបានប្រើដើម្បីពង្រឹងការយល់ដឹងរបស់អតិថិជនអំពីសេចក្តីតម្រូវដែលទាក់ទងនឹង ការរក្សាកំលាតរាងកាយ និងការគ្រប់គ្រងការឆ្លងជំងឺដូចខាងលើ។
- ម៉ីនុយទំនិញដែលមានសម្រាប់ទិញ គឺមានរូបរាងសម្រាប់អតិថិជនដែលមានគម្រោងទិញនៅនឹងកន្លែង នៅតូបលក់អាហារសម្រន់។

E. វិធានការណ៍ដែលធានាបាននូវការប្រើប្រាស់សេវាកម្មសំខាន់ៗដោយស្មើភាព

- សេវាកម្មដែលចាំបាច់ខ្លាំងសម្រាប់ភ្ញៀវ/អតិថិជនត្រូវបានផ្តល់អាទិភាព។
- ប្រតិបត្តិការ ឬសេវាកម្មដែលអាចត្រូវបានផ្តល់ពីចម្ងាយ ត្រូវបានប្តូរទៅអនឡាញ។

- វិធានការណ៍ត្រូវបានអនុវត្តដើម្បីធានាបាននូវការទទួលបានទំនិញ និងសេវាកម្មសម្រាប់អតិថិជនដែលមានការលំបាកក្នុងការផ្លាស់ទី និង/ឬដែលមានហានិភ័យខ្ពស់នៅទីសាធារណៈ។

F. ការពិចារណាបន្ថែមសម្រាប់ការរៀបចំជាបណ្តោះអាសន្ន ឬពាក់កណ្តាលអចិន្ត្រៃយ៍នៅក្នុងចំណុចយន្ត ឬទឹកនៃដងផ្សេងទៀត

- ការជូនដំណឹងដល់ស្ថាប័នសុខភាពសាធារណៈ៖** ស្ថាប័នដែលមានបំណងបង្កើតប្រតិបត្តិការភាពយន្តបើកចូលនៅលើទីតាំងដែលជាធម្មតាមិនត្រូវបានប្រើសម្រាប់គោលបំណងនោះ ត្រូវតែដាក់ស្នើផែនការលាយលក្ខណ៍អក្សរដើម្បីដោះស្រាយពីបញ្ហាសុវត្ថិភាព និងសុខភាពទាំងអស់ទៅកាន់អ៊ីមែល ehmail@ph.lacounty.gov ។ អង្គការសុខភាពបរិស្ថាន ក៏អាចតម្រូវឱ្យមានការដើរចូលពិនិត្យដើម្បីវាយតម្លៃទីតាំង និងទឹកនៃដងផងដែរ។
- ទំហំទីតាំង៖** ទីតាំងត្រូវតែធំល្មមដើម្បីសម្រួលដល់ចំនួនភ្ញៀវ និងយានយន្តរបស់ពួកគេដែលបានរំពឹងទុកដោយមានកំលាំង 6 ហ្វីតឬឆ្ងាយជាងនេះរវាងថយន្តទាំងអស់ ទិដ្ឋាក្រប់គ្រាន់សម្រាប់បន្ទប់ទឹក ស្ថានីយ៍លាងដៃ កន្លែងបញ្ចាំភាពយន្ត និងកន្លែងបុគ្គលិកសម្រាក។
- ការគ្រប់គ្រងបរិវេណ និងអ្នកចូលរួម៖** បង្កើតផែនការដែលកំណត់ពីសមត្ថភាពផ្ទះអតិបរមា ដើម្បីគោរពតាមការរឹតបន្តឹងផ្នែកសុខភាពសាធារណៈដោយធានាបាននូវច្រកចេញចូលដែលមានការគ្រប់គ្រង។
- ម្ហូបអាហារ៖** សេវាកម្មម្ហូបអាហារទាំងឡាយ ត្រូវតែមកពីភោជនីយដ្ឋាននៅនឹងកន្លែង ឬទីផ្សារដែលបានអនុញ្ញាតដោយអង្គការសុខភាពបរិស្ថាន។ គេអាចទិញ និងមកយកម្ហូបអាហារនៅនឹងកន្លែង ឬបញ្ជាទិញតាម រយៈសេវាដឹកជញ្ជូនភាគីទីបី និងដឹកជញ្ជូនទៅដល់យានយន្តរបស់អតិថិជន។ ទឹកនៃដងម្ហូបអាហារទាំងនេះ ត្រូវតែគោរពតាមពិធីការបើកឡើងវិញជាធរមាន។ អ្នកចូលរួមអាចយកម្ហូបអាហាររបស់ខ្លួនមកបាន។ តុបលក់អាហារសម្រន់បណ្តោះអាសន្ន តុបលក់ដែលមិនមានការអនុញ្ញាត និងទឹកនៃដងម្ហូបអាហារផ្សេងទៀត (ឧ. ម្ហូបអាហារដែលបានផ្គត់ផ្គង់ រថយន្តលក់ម្ហូបអាហារ រទេះលក់ម្ហូបអាហារ) មិនត្រូវបានអនុញ្ញាតទេ។
- បន្ទប់ទឹក និងការលាងដៃ៖** បើសិនជាមិនមានបន្ទប់ទឹក ឬស្ថានីយ៍លាងដៃ ឬមានមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកចូលរួមដែលបានរំពឹងទុក គេត្រូវតែផ្តល់បន្ទប់ទឹក និងស្ថានីយ៍លាងដៃចល័ត។ ត្រូវតែមានបង្គន់ 1 និងស្ថានីយ៍លាងដៃ 2 ក្នុងអ្នកចូលរួម 100 នាក់។

វិធានការណ៍បន្ថែមទាំងឡាយដែលខុសពីខាងលើ គួរត្រូវបានរាយនៅលើទំព័រដាច់ដោយឡែក ដែលអាជីវកម្មត្រូវភ្ជាប់ជាមួយឯកសារនេះ។

អ្នកអាចទាក់ទងបុគ្គលខាងក្រោមជាមួយសំណួរ ឬមតិអំពីពិធីការនេះ៖

ឈ្មោះទំនាក់ទំនងអាជីវកម្ម៖ _____ លេខទូរស័ព្ទ៖ _____

កាលបរិច្ឆេទកែសម្រួលចុងក្រោយ៖ _____